



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មការមូលបត្រកម្ពុជា

លេខ: ០០៥ គ.ម.ក. ២០១៧

ប្រកាស

ស្តីពី

ការទទួលស្គាល់ក្រុមហ៊ុនគណនេយ្យជំនាញ

ផ្តល់សេវានៅតុលាការសម្រាប់មូលបត្រ

* * * * *

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០២/០១១ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៥/០១៩ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន

- បានឃើញអនុក្រឹត្យលេខ ០៨ អនក្រ/បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០៣ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិគណនេយ្យ
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ/បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ/បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពី ការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រមហាជន
- យោងតាមការអនុម័តនៃសម័យប្រជុំពេញអង្គរបស់គណៈកម្មការមូលបត្រកម្ពុជា នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១០

ស ៤ ប ច

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

ប្រការ ១.- គោលបំណង

ប្រកាសនេះមានគោលបំណងចែងពីលក្ខខណ្ឌតម្រូវដើម្បីទទួលស្គាល់ និងកំណត់អំពី កាតព្វកិច្ចរបស់ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ ដែលផ្តល់សេវានៅក្នុង វិស័យមូលបត្រ ដោយអនុលោមតាមច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រ មហាជន និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្សព្វផ្សាយមូលបត្រ មហាជន។

ប្រការ ២.- និយមន័យ

និយមន័យនៃពាក្យបច្ចេកទេសដែលប្រើប្រាស់នៅក្នុងប្រកាសនេះត្រូវបានកំណត់ក្នុង ប្រការនេះ និងមាននៅក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធនៃច្បាប់ស្តីពីការបោះផ្សាយ និង ការផ្សព្វផ្សាយមូលបត្រមហាជន និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការ ផ្សព្វផ្សាយមូលបត្រមហាជន ÷



១-ក្រុមសីលធម៌ សំដៅដល់ក្រុមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិស្តុត ដែលប្រកាសឱ្យប្រើដោយស្ថាប័នមានសមត្ថកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២-ក្រុមហ៊ុនគណនេយ្យជំនាញ សំដៅដល់ក្រុមហ៊ុនគណនេយ្យដែលបង្កើតឡើងស្របតាមច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យនៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

៣-សមាជិកគ្រួសារផ្ទាល់ សំដៅដល់ទំនាក់ទំនងជាថ្មី ប្រពន្ធ កូន ឪពុក ម្តាយ បងប្អូនប្រុស ឬបងប្អូនស្រីរបស់បុគ្គលណាម្នាក់។

៤-សវនករឯករាជ្យ សំដៅដល់សវនករប្រតិស្តុតដែលជាសមាជិកសកម្មរបស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ហើយបម្រើការងារនៅក្នុងក្រុមហ៊ុនគណនេយ្យជំនាញ។

៥-សវនកម្ម សំដៅដល់ការត្រួតពិនិត្យឡើងវិញ ឬការត្រួតពិនិត្យប្រកបដោយលក្ខណៈជាប្រព័ន្ធ ទៅលើការអះអាង ឬលើសកម្មភាព ឬរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពអាជីវកម្មដើម្បីឱ្យអង្គភាពនោះ គោរពតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ជំពូកទី ២

លក្ខខណ្ឌ និងនីតិវិធីសម្រាប់ការទទួលស្គាល់ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ

ប្រការ ៣.- លក្ខខណ្ឌសម្រាប់ការទទួលស្គាល់ក្រុមហ៊ុនគណនេយ្យជំនាញ

ក្រុមហ៊ុនគណនេយ្យជំនាញដែលដាក់ពាក្យស្នើសុំការទទួលស្គាល់ នៅគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម ៖

១-ត្រូវធ្វើប្រតិបត្តិការស្របតាមច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

២-ត្រូវមានដើមទុនយ៉ាងតិចចំនួន ៥០០.០០០.០០០ (ប្រាំរយលាន) រៀល។

៣-ត្រូវមានសវនករឯករាជ្យយ៉ាងតិចចំនួន ០៥ (ប្រាំ) រូប ដែលសវនករឯករាជ្យទាំងនោះត្រូវបំពេញនូវលក្ខខណ្ឌដូចមានចែងក្នុងប្រការ ៥ នៃប្រកាសនេះ។

៤-ត្រូវមានការធានារ៉ាប់រងវិជ្ជាជីវៈសម្រាប់ក្រុមហ៊ុន និងសម្រាប់សវនករឯករាជ្យរបស់ក្រុមហ៊ុន ដែលបានទទួលស្គាល់ដោយ គ.ម.ក.។



៥-ត្រូវបានបង្កើត និងមានសកម្មភាពផ្ទុកកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងហោចណាស់ ០៥ (ប្រាំ) ឆ្នាំ គិតមកដល់ថ្ងៃដាក់ពាក្យស្នើសុំការទទួលស្គាល់មក គ.ម.ក.។

៦-ត្រូវមានកេរ្តិ៍ឈ្មោះល្អក្នុងសកម្មភាពផ្ទុកកិច្ចសវនកម្ម។

៧-ត្រូវមានរបាយការណ៍ហិរញ្ញវត្ថុ ដែលធ្វើសវនកម្មដោយសវនករឯករាជ្យសម្រាប់រយៈពេល ០៣ (បី) ឆ្នាំចុងក្រោយ។

៨-មានអតិថិជនយ៉ាងតិច ៣០ (សាមសិប) ក្នុងមួយឆ្នាំ ដែលក្នុងនោះ ៥០ (ហាសិប) ភាគរយ ជាអតិថិជនដែលក្រុមហ៊ុនបានផ្តល់សេវាសវនកម្ម។

៩-ត្រូវដាក់ពាក្យស្នើសុំទទួលស្គាល់ដើម្បីផ្តល់សេវាក្នុងវិស័យមូលបត្រមក គ.ម.ក. ដោយអនុលោមតាមប្រការ ៤ នៃប្រកាសនេះ។

ប្រការ ៤.- ពាក្យស្នើសុំសម្រាប់ការទទួលស្គាល់ក្រុមហ៊ុនគណនេយ្យជំនាញ

ក្រុមហ៊ុនគណនេយ្យជំនាញដែលដាក់ពាក្យស្នើសុំការទទួលស្គាល់ត្រូវបំពេញពាក្យស្នើសុំតាមទម្រង់ដែលកំណត់ដោយ គ.ម.ក. និងភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖

១-វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម។

២-វិញ្ញាបនបត្រចុះបញ្ជីជាសមាជិក វ.គ.ស.ក.។

៣-សេចក្តីសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៤-បញ្ជីសវនករឯករាជ្យមានលក្ខណៈបច្ចុប្បន្នភាព ដែលបានចុះឈ្មោះជាសមាជិកសកម្មដោយមានការបញ្ជាក់ពី វ.គ.ស.ក. និងភ្ជាប់មកជាមួយនូវប្រវត្តិរបស់សវនករឯករាជ្យទាំងអស់ ដោយបញ្ជាក់ពីរយៈពេលបំពេញការងារ ព្រមទាំងបទពិសោធន៍។

៥-របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានធ្វើសវនកម្មក្នុងរយៈពេល ០៣ (បី) ឆ្នាំចុងក្រោយ មុនពេលដាក់ពាក្យស្នើសុំការទទួលស្គាល់។

៦-បញ្ជីឈ្មោះអតិថិជនដែលបានធ្វើសវនកម្មនៅក្នុងរយៈពេល ០៣ (បី) ឆ្នាំចុងក្រោយ។

៧-របាយការណ៍ប្រតិបត្តិការសម្រាប់រយៈពេល ០៣ (បី) ឆ្នាំចុងក្រោយ។

៨-របាយការណ៍ស្តីពីការប្រែប្រួលសំខាន់ៗដែលមានផលប៉ះពាល់ដល់ដំណើរការ និងលទ្ធផល ក្នុងរយៈពេល ០៣ (បី) ឆ្នាំចុងក្រោយ។

៩-របាយការណ៍ស្តីពីការប្រែប្រួលសំខាន់ៗពាក់ព័ន្ធនឹងសវនករឯករាជ្យ ដូចជាការកើនឬការថយចុះនៃចំនួនសវនករឯករាជ្យ ការបំពានបទប្បញ្ញត្តិ និងក្រុមសីលធម៌របស់សវនករឯករាជ្យជាដើម ក្នុងរយៈពេល ០៣ (បី) ឆ្នាំចុងក្រោយ។

១០-ឯកសារផ្សេងទៀតតាមការស្នើសុំរបស់អគ្គនាយកនៃ គ.ម.ក.។



ប្រការ ៥.- លក្ខខណ្ឌសម្រាប់ការទទួលស្គាល់សវនករឯករាជ្យ

សវនករឯករាជ្យនៃក្រុមហ៊ុនគណនេយ្យជំនាញដែលស្នើសុំការទទួលស្គាល់នៅ គ.ម.ក. ត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម ៖

- ១- បានចុះឈ្មោះជាសមាជិកសកម្មរបស់ វ.គ.ស.ក.។ ករណីសវនករឯករាជ្យជាជនបរទេសត្រូវមាននិវាសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ២- ត្រូវមានបទពិសោធន៍យ៉ាងតិចចំនួន ០៥ (ប្រាំ) ឆ្នាំ ក្នុងធុរកិច្ចសវនកម្ម។
- ៣- មិនធ្លាប់ត្រូវបានផ្ដន្ទាទោសជាស្ថាពរពីបទឧក្រិដ្ឋ ឬការប្រព្រឹត្តល្មើសនឹងក្រមសីលធម៌។
- ៤- មិនធ្លាប់ត្រូវបានផ្ដន្ទាទោសជាស្ថាពរពីបទមជ្ឈិម ក្នុងរយៈពេល ១០ (ដប់) ឆ្នាំ មុនពេលដាក់ពាក្យស្នើសុំ។
- ៥- ត្រូវដាក់ពាក្យស្នើសុំទទួលស្គាល់ដើម្បីផ្តល់សេវាក្នុងវិស័យមូលបត្រមក គ.ម.ក. ដោយអនុលោមតាមប្រការ ៦ នៃប្រកាសនេះ។

ប្រការ ៦.- ពាក្យស្នើសុំសម្រាប់ការទទួលស្គាល់សវនករឯករាជ្យ

សវនករឯករាជ្យដែលដាក់ពាក្យស្នើសុំការទទួលស្គាល់ត្រូវបំពេញពាក្យស្នើសុំតាមទម្រង់ដែលកំណត់ដោយ គ.ម.ក. និងភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖

- ១- សញ្ញាបត្រគណនេយ្យករជំនាញ (Certified Public Accountant-CPA) ឬសញ្ញាបត្រសមមូល។
- ២- វិញ្ញាបនបត្រចុះឈ្មោះជាសមាជិកសកម្ម វ.គ.ស.ក.។
- ៣- លិខិតបញ្ជាក់ថា សវនករឯករាជ្យមិនធ្លាប់បានទទួលទណ្ឌកម្មរដ្ឋបាល។
- ៤- លិខិតផ្តោលទោសដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
- ៥- ឯកសារផ្សេងទៀតតាមការស្នើសុំរបស់អគ្គនាយកនៃ គ.ម.ក.។

ប្រការ ៧.- សុពលភាពនៃការទទួលស្គាល់ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ

ការទទួលស្គាល់ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ មានសុពលភាពរយៈពេល ០៣ (បី) ឆ្នាំ។ ក្នុងរយៈពេល ៤៥ (សែសិបប្រាំ) ថ្ងៃ មុនការទទួលស្គាល់អស់សុពលភាព ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ ដែលមានបំណងបន្តផ្តល់សេវា ត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពនៃការទទួលស្គាល់តាមទម្រង់ដែលកំណត់ដោយ គ.ម.ក.។



ករណីក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ មិនបានស្នើសុំបន្តការទទួលស្គាល់មុនរយៈពេល ៤៥ (សែសិបប្រាំ) ថ្ងៃ នៃថ្ងៃអស់សុពលភាពការទទួលស្គាល់ដូចមានចែងក្នុងកថាខណ្ឌទី ១ នៃប្រការនេះ ក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ ត្រូវធ្វើការស្នើសុំការទទួលស្គាល់ឡើងវិញ និងត្រូវទទួលនូវការពិន័យអន្តរការណ៍ដូចមានចែងក្នុងកថាខណ្ឌទី ៣ នៃប្រការ ២៤ នៃប្រកាសនេះ។

ប្រការ ៨.- រយៈពេលនៃការជូនដំណឹងចំពោះបុគ្គលដាក់ពាក្យស្នើសុំ

អគ្គនាយកនៃ គ.ម.ក. ត្រូវជូនដំណឹងអំពីការទទួលស្គាល់ ឬការមិនទទួលស្គាល់ ក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ ក្នុងរយៈពេល ៤៥ (សែសិបប្រាំ) ថ្ងៃ បន្ទាប់ពីទទួលបានឯកសារពេញលេញ។

ជំពូកទី ៣

**លក្ខខណ្ឌប្រតិបត្តិការសម្រាប់ក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ
ដែលទទួលបានការទទួលស្គាល់**

ប្រការ ៩.- ការជ្រើសរើសក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ

ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សានិយោគ ប្រតិបត្តិការទីផ្សារមូលបត្រ ប្រតិបត្តិការប្រព័ន្ធធាតុទាត់និងទូរទាត់មូលបត្រ ប្រតិបត្តិការរក្សាទុកមូលបត្រ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ក្រុមហ៊ុនគណនេយ្យជិនាញ និងក្រុមហ៊ុនដទៃទៀតដែលធ្វើធុរកិច្ចនៅក្នុងវិស័យមូលបត្រ ត្រូវជ្រើសរើសក្នុងចំណោមក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ ដែលទទួលបានការទទួលស្គាល់ និងផ្សព្វផ្សាយជាផ្លូវការដោយ គ.ម.ក.។

ប្រការ ១០.- លក្ខខណ្ឌដែលមិនអនុញ្ញាតឱ្យធ្វើសវនកម្ម

មិនត្រូវបានអនុញ្ញាតឱ្យធ្វើសវនកម្មបានឡើយ ប្រសិនបើក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ ÷

១-មានទំនាក់ទំនងហិរញ្ញវត្ថុសំខាន់ជាមួយក្រុមហ៊ុនរងសវនកម្ម។

២-ជាសមាជិកគ្រួសារផ្ទាល់របស់អភិបាល អគ្គនាយក សវនករផ្ទៃក្នុង ប្រធានហិរញ្ញវត្ថុ ឬបុគ្គលិកជាន់ខ្ពស់ដទៃទៀត របស់ក្រុមហ៊ុនរងសវនកម្ម។



- ៣-មានទំនាក់ទំនងក្នុងការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនរងសវនកម្ម។
- ៤-មានភាគហ៊ុននៅក្នុងក្រុមហ៊ុនរងសវនកម្ម។
- ៥-ទទួលបានប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោលពីក្រុមហ៊ុនរងសវនកម្ម។
- ៦-មានទំនាក់ទំនងផ្សេងទៀតដែល គ.ម.ក. យល់ឃើញថាអាចបង្កឱ្យមានទំនាស់ផលប្រយោជន៍ជាមួយក្រុមហ៊ុនរងសវនកម្ម។

ប្រការ ១១.- សេវាមិនមែនសវនកម្មដែលត្រូវបានហាមឃាត់

ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ មិនត្រូវផ្តល់ដល់ក្រុមហ៊ុនរងសវនកម្មនូវសេវាដូចខាងក្រោម ៖

- ១-ការកាន់បញ្ជីគណនេយ្យ ឬសេវាផ្សេងទៀតទាក់ទងនឹងកំណត់ត្រាគណនេយ្យ ឬរបាយការណ៍ហិរញ្ញវត្ថុ។
- ២-ការរៀបចំ និងការដាក់ឱ្យដំណើរការប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុ។
- ៣-សេវាវាយតម្លៃ ឬការប៉ាន់ស្មាន ការផ្តល់យោបល់ ឬការចូលរួមធ្វើរបាយការណ៍។
- ៤-សេវាពាក់ព័ន្ធនឹងការកំណត់សោធននិវត្តន៍បុគ្គលិក។
- ៥-សេវាសវនកម្មផ្ទៃក្នុង។
- ៦-សេវាមុខងារគ្រប់គ្រង ឬធនធានមនុស្ស។
- ៧-សេវាធានាទិញមូលបត្រ ជួញដូរមូលបត្រ ជើងសាមូលបត្រ ឬផ្តល់ប្រឹក្សាវិនិយោគ។
- ៨-សេវាផ្នែកច្បាប់។
- ៩-សេវាប្រឹក្សាផ្នែកពន្ធ។
- ១០-សេវាផ្សេងទៀតដែល គ.ម.ក. យល់ឃើញថា អាចបង្កឱ្យមានទំនាស់ផលប្រយោជន៍។

ករណីក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ បានផ្តល់សេវាដូចបានរៀបរាប់ខាងលើ ដល់ក្រុមហ៊ុនណាមួយ ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ មិនត្រូវបានអនុញ្ញាតឱ្យចុះកិច្ចសន្យាផ្តល់សេវាសវនកម្មដល់ក្រុមហ៊ុននោះបានឡើយ ក្នុងរយៈពេល ០១ (មួយ) ឆ្នាំ ក្រោយកិច្ចសន្យាផ្តល់សេវាខាងលើបានបញ្ចប់។



ជំពូកទី ៤

**កាតព្វកិច្ចរបស់ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ
ដែលទទួលបានការទទួលស្គាល់**

ប្រការ ១២.- របាយការណ៍ហិរញ្ញវត្ថុដែលត្រូវធ្វើសវនកម្ម ឬពិនិត្យឡើងវិញ

ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ មានកាតព្វកិច្ចធ្វើសវនកម្ម និង
ពិនិត្យឡើងវិញនូវរបាយការណ៍ហិរញ្ញវត្ថុដូចខាងក្រោម ៖

- ១-របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។
- ២-របាយការណ៍លទ្ធផល។
- ៣-របាយការណ៍លំហូរសាច់ប្រាក់។
- ៤-របាយការណ៍ស្តីពីការប្រែប្រួលក្នុងមូលធន។
- ៥-កំណត់សម្គាល់។
- ៦-របាយការណ៍ផ្សេងទៀតទៅតាមការតម្រូវរបស់ គ.ម.ក.។

ប្រការ ១៣.- ការអនុវត្តស្តង់ដារ

ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដារ
ដូចខាងក្រោម ៖

- ១-ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលបានអនុម័តឱ្យ
ប្រើនៅព្រះរាជាណាចក្រកម្ពុជា។
- ២-ស្តង់ដារសវនកម្មដែលបានអនុម័តឱ្យប្រើនៅព្រះរាជាណាចក្រកម្ពុជា។
- ៣-ក្រមសីលធម៌។
- ៤-ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

ប្រការ ១៤.- កាតព្វកិច្ចរបស់ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យដែលទទួល
បានការទទួលស្គាល់

ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ ដែលទទួលបានការទទួលស្គាល់
ត្រូវមានកាតព្វកិច្ចដូចខាងក្រោម ៖



១-ត្រូវផ្តល់ការពន្យល់ ឬផ្តល់ព័ត៌មាន និងទិន្នន័យដែលទាក់ទងនឹងសកម្មភាពសវនកម្ម ករណីមានការស្នើសុំដោយអគ្គនាយកនៃ គ.ម.ក.។

២-នៅពេលធ្វើសវនកម្ម ប្រសិនបើរកឃើញថារបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម មិនបានអនុវត្តទៅតាមច្បាប់ និងបទប្បញ្ញត្តិនានាដូចមានចែងក្នុងប្រការ ១៣ នៃប្រកាសនេះ ត្រូវជូនដំណឹងដល់ក្រុមហ៊ុនរងសវនកម្ម និងស្នើឡើងនូវវិធានការការពារកែតម្រូវ និងដោះស្រាយចំពោះការបំពានទាំងនោះ ព្រមទាំងផ្តល់នូវអនុសាសន៍ចំពោះកំហុស ឬការបំពាននានា ដែលមិនទាន់បានដោះស្រាយស្របទៅតាមស្តង់ដារសវនកម្ម ហើយត្រូវរាយការណ៍ក្នុងរបាយការណ៍សវនកម្ម និងរបាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពរបស់ក្រុមហ៊ុន។

៣-ត្រូវរាយការណ៍ជូនអគ្គនាយកនៃ គ.ម.ក. នៅពេលរកឃើញភាពមិនប្រក្រតីដូចខាងក្រោម ៖

ក-ការគែបន្តិ ឬកំហុសសំខាន់ៗដែលមានផលប៉ះពាល់ដល់ការសម្រេចចិត្តរបស់វិនិយោគិនមូលបត្រ ឬបុគ្គលពាក់ព័ន្ធដទៃទៀត។

ខ-ការបាត់បង់ ឬការបាត់បង់ជាសក្តានុពលសរុបចាប់ពី ១០ (ដប់) ភាគរយនៃទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនរងសវនកម្ម។

គ-ទ្រព្យសកម្មរបស់ក្រុមហ៊ុន មិនគ្រប់គ្រាន់សម្រាប់ទូទាត់ឱ្យម្ចាស់បំណុលរបស់ក្រុមហ៊ុនរងសវនកម្ម។

៤-រាល់ការសុំឈប់ ការបញ្ឈប់ ឬការផ្អាក សេវាក្នុងវិស័យមូលបត្រ ក្រុមហ៊ុនគណនេយ្យជំនាញ និងសវនករឯករាជ្យ ត្រូវរាយការណ៍ជាលាយលក្ខណ៍អក្សរជូនអគ្គនាយកនៃ គ.ម.ក. ក្នុងរយៈពេលមិនលើសពី ០៧ (ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ។

៥-នៅក្នុងកិច្ចសន្យាធ្វើសវនកម្មជាមួយអតិថិជន ត្រូវមានចែងអំពីសិទ្ធិរបស់ក្រុមហ៊ុនគណនេយ្យជំនាញ ឬសវនករឯករាជ្យ ក្នុងការផ្តល់ព័ត៌មាន ឬផ្តល់របាយការណ៍សវនកម្មជូន គ.ម.ក.។

៦-ករណីអគ្គនាយកនៃ គ.ម.ក. តម្រូវឱ្យក្រុមហ៊ុនគណនេយ្យជំនាញពិនិត្យឡើងវិញចំពោះចំណុចមួយចំនួនដែលមិនមានភាពច្បាស់លាស់ ក្រុមហ៊ុនគណនេយ្យជំនាញត្រូវអនុវត្តតាមការស្នើសុំរបស់អគ្គនាយកនៃ គ.ម.ក.។

៧-ករណី គ.ម.ក. រកឃើញថាក្រុមហ៊ុនគណនេយ្យជំនាញបានចេញនូវរបាយការណ៍សវនកម្មដែលមិនត្រឹមត្រូវ ហើយបណ្តាលឱ្យមានការខូចខាតដល់ក្រុមហ៊ុនរងសវនកម្ម និង



អ្នកប្រើប្រាស់របាយការណ៍សវនកម្ម ក្រុមហ៊ុនគណនេយ្យជិនាញត្រូវទូទាត់សង ទៅតាម ច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

៨-ក្រុមហ៊ុនគណនេយ្យជិនាញត្រូវផ្តល់របាយការណ៍អាជីវកម្មក្នុងវិស័យមូលបត្ររបស់ ខ្លួនមក គ.ម.ក. ប្រចាំត្រីមាស ក្នុងរយៈពេល ០១ (មួយ) ខែ បន្ទាប់ពីដំណាច់ត្រីមាសនីមួយៗ និងត្រូវផ្តល់របាយការណ៍ប្រចាំឆ្នាំ ក្នុងរយៈពេល ០៣ (បី) ខែ បន្ទាប់ពីដំណាច់ឆ្នាំនីមួយៗ។

៩-ក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ ត្រូវអនុវត្តកាតព្វកិច្ចផ្សេងទៀត ដែលតម្រូវដោយ គ.ម.ក.។

ជំពូកទី ៥
កងប្រែ និងបន្ទុក

ប្រការ ១៥.- ថ្លៃពាក្យស្នើសុំការទទួលស្គាល់របស់ក្រុមហ៊ុនគណនេយ្យជិនាញ

ក្រុមហ៊ុនគណនេយ្យជិនាញត្រូវបង់ថ្លៃពាក្យស្នើសុំការទទួលស្គាល់ និងសោហ៊ុយសិក្សា សំណុំលិខិតជាសាច់ប្រាក់ចំនួន ២.០០០.០០០ (ពីរលាន) រៀល។

ក្រុមហ៊ុនគណនេយ្យជិនាញត្រូវបង់ថ្លៃពាក្យស្នើសុំបន្តការទទួលស្គាល់ និងសោហ៊ុយ សិក្សាសំណុំលិខិតជាសាច់ប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល។

ប្រការ ១៦.- ថ្លៃពាក្យស្នើសុំការទទួលស្គាល់របស់សវនករឯករាជ្យ

សវនករឯករាជ្យត្រូវបង់ថ្លៃពាក្យស្នើសុំការទទួលស្គាល់ និងសោហ៊ុយសិក្សាសំណុំ លិខិតជាសាច់ប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល។

សវនករឯករាជ្យត្រូវបង់ថ្លៃពាក្យស្នើសុំបន្តការទទួលស្គាល់ និងសោហ៊ុយសិក្សាសំណុំ លិខិតជាសាច់ប្រាក់ចំនួន ៥០០.០០០ (ប្រាំរយពាន់) រៀល។

ប្រការ ១៧.- ថ្លៃសេវាទទួលស្គាល់ប្រចាំឆ្នាំសម្រាប់ក្រុមហ៊ុនគណនេយ្យជិនាញ

ក្រុមហ៊ុនគណនេយ្យជិនាញដែលទទួលបានការទទួលស្គាល់ ត្រូវបង់ថ្លៃសេវាទទួល ស្គាល់ប្រចាំឆ្នាំជូន គ.ម.ក. ជាសាច់ប្រាក់ចំនួន ២.០០០.០០០ (ពីរលាន) រៀល ដោយ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលស្គាល់។ សម្រាប់ឆ្នាំដំបូង សេវាទទួលស្គាល់ប្រចាំឆ្នាំត្រូវ បង់នៅពេលដែលទទួលបានការទទួលស្គាល់។ សម្រាប់ឆ្នាំបន្តបន្ទាប់សេវាទទួលស្គាល់ប្រចាំ ឆ្នាំត្រូវបង់យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃដែលទទួលបានការទទួលស្គាល់។



ប្រការ ១៨.- ថ្ងៃសេវាទទួលស្គាល់ប្រចាំឆ្នាំសម្រាប់សវនករឯករាជ្យ

សវនករឯករាជ្យដែលទទួលបានការទទួលស្គាល់ ត្រូវបង់ថ្លៃសេវាទទួលស្គាល់ប្រចាំឆ្នាំ ជូន គ.ម.ក ជាសាច់ប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល ដោយគិតចាប់ពី កាលបរិច្ឆេទនៃការទទួលស្គាល់។ សម្រាប់ឆ្នាំដំបូង សេវាទទួលស្គាល់ប្រចាំឆ្នាំត្រូវបង់នៅ ពេលដែលទទួលបានការទទួលស្គាល់។ សម្រាប់ឆ្នាំបន្តបន្ទាប់ សេវាទទួលស្គាល់ប្រចាំឆ្នាំត្រូវ បង់យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃដែលទទួលបានការទទួលស្គាល់។

ប្រការ ១៩.- ការបង់ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃសេវាទទួលស្គាល់ ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិត និងថ្លៃសេវាទទួលស្គាល់ប្រចាំឆ្នាំដែល បានបង់មក គ.ម.ក. មិនអាចដកវិញបានឡើយ ទោះជាបុគ្គលទទួលបាន ឬមិនទទួល បានការទទួលស្គាល់ ឬការទទួលស្គាល់ត្រូវបានល្អ ឬដកហូត។

ជំពូកទី ៦

ការល្អ និងការដកហូតការទទួលស្គាល់

ប្រការ ២០.- ការល្អការទទួលស្គាល់

អគ្គនាយកនៃ គ.ម.ក. អាចល្អការទទួលស្គាល់ក្រុមហ៊ុនគណនេយ្យជំនាញ ឬ សវនករឯករាជ្យ ក្នុងករណីដូចខាងក្រោម ៖

- ១-មិនអនុវត្តទៅតាមកាតព្វកិច្ចដែលមានចែងក្នុងជំពូកទី ៤ នៃប្រកាសនេះ។
- ២-គ.ម.ក. រកឃើញថាព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំ និងឯកសារភ្ជាប់ មិន ត្រឹមត្រូវ ឬលាក់បាំងព័ត៌មាន។
- ៣-មិនមានឯករាជ្យភាពនៅក្នុងការធ្វើសវនកម្មដូចដែលមានចែងក្នុងក្រមសីលធម៌។
- ៤-ក្រុមហ៊ុនគណនេយ្យជំនាញមានសវនករឯករាជ្យដែលទទួលបានការទទួលស្គាល់ ចំនួនតិចជាង ០៥ (ប្រាំ) រូបសម្រាប់រយៈពេល ០៣ (បី) ខែជាប់គ្នា។
- ៥-មានបណ្តឹងបដិសេធចំពោះលទ្ធផលសវនកម្ម។
- ៦-ប្រព្រឹត្តល្មើសទៅនឹងប្រការ ១០ និងប្រការ ១១ នៃប្រកាសនេះ។

ប្រការ ២១.- ការដកហូតការទទួលស្គាល់

អគ្គនាយកនៃ គ.ម.ក. អាចដកហូតការទទួលស្គាល់ក្រុមហ៊ុនគណនេយ្យជំនាញ ឬ សវនករឯករាជ្យ ក្នុងករណីដូចខាងក្រោម ៖



១-ចំពោះក្រុមហ៊ុនគណនេយ្យជិនាញ

ក-វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្រចុះបញ្ជីជាសមាជិក រ.គ.ស.ក. ឬសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគណនេយ្យជិនាញ ត្រូវបានដកហូត។

ខ-ផុតកាលវសាន្តនៃការព្យួរដូចដែលមានចែងក្នុងប្រការ ២០ នៃប្រកាសនេះ ដោយមូលហេតុនៃការព្យួររបស់ក្រុមហ៊ុនគណនេយ្យជិនាញនៅតែមិនទាន់បានដោះស្រាយ។

គ-ក្រុមហ៊ុនគណនេយ្យជិនាញបានប្រព្រឹត្តបទល្មើសគណនេយ្យ ឬសវនកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ឬច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត។

២-ចំពោះសវនករឯករាជ្យ

ក-វិញ្ញាបនបត្រចុះបញ្ជីជាសមាជិកសកម្មរបស់សវនករឯករាជ្យ ត្រូវបានដកហូត។

ខ-ផុតកាលវសាន្តនៃការព្យួរដូចដែលមានចែងក្នុងប្រការ ២០ នៃប្រកាសនេះ ដោយមូលហេតុនៃការព្យួររបស់សវនករឯករាជ្យនៅតែមិនទាន់បានដោះស្រាយ។

គ-សវនករឯករាជ្យបានប្រព្រឹត្តបទល្មើសគណនេយ្យ ឬសវនកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ឬច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត។

ប្រការ ២២.- ការហាមឃាត់សកម្មភាពធុរកិច្ចក្នុងពេលព្យួរ ឬដកហូតការទទួលស្គាល់

ក្រុមហ៊ុនគណនេយ្យជិនាញ ឬសវនករឯករាជ្យ ដែលត្រូវបានព្យួរ ឬដកហូតការទទួលស្គាល់ដូចមានចែងក្នុងប្រការ ២០ និងប្រការ ២១ នៃប្រកាសនេះ ត្រូវបញ្ឈប់សកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រចាប់ពីកាលបរិច្ឆេទចេញលិខិតជាលាយលក្ខណ៍អក្សរពីអគ្គនាយកនៃ គ.ម.ក.។ ក្រុមហ៊ុនគណនេយ្យជិនាញ ឬសវនករឯករាជ្យ ដែលត្រូវបានព្យួរសកម្មភាពធុរកិច្ច អាចចាប់ផ្តើមដំណើរការឡើងវិញបាន បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអគ្គនាយកនៃ គ.ម.ក.។



ជំពូកទី ៧
ទោសប្បញ្ញត្តិ

ប្រការ ២៣.- វិធានការរដ្ឋបាល

ក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ ដែលប្រព្រឹត្តល្មើសនឹងប្រកាសនេះ ត្រូវទទួលវិធានការរដ្ឋបាលដូចខាងក្រោម ៖

- ១-ការព្រមាន
- ២-ការណែនាំឱ្យកែតម្រូវកំហុស
- ៣-ការពិន័យ ឬការដកហូតការទទួលស្គាល់។

ប្រការ ២៤.- វិធានការពិន័យអន្តរការណ៍

ក្រុមហ៊ុនគណនេយ្យជិនាញដែលប្រព្រឹត្តល្មើសនឹងប្រកាសនេះ ត្រូវទទួលពិន័យអន្តរការណ៍ពី គ.ម.ក. ជាប្រាក់ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល។

សវនករឯករាជ្យដែលប្រព្រឹត្តល្មើសនឹងប្រកាសនេះ ត្រូវទទួលពិន័យអន្តរការណ៍ពី គ.ម.ក. ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ដល់ ២០.០០០.០០០ (ម្ភៃលាន) រៀល។

ក្នុងករណីក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ ដែលបានទទួលស្គាល់ដាក់ពាក្យស្នើសុំបន្តការទទួលស្គាល់នៅ គ.ម.ក. តិចជាង ៤៥ (សែសិបប្រាំ) ថ្ងៃ មុនកាលបរិច្ឆេទការទទួលស្គាល់ចាស់អស់សុពលភាព ក្រុមហ៊ុនគណនេយ្យជិនាញ និងសវនករឯករាជ្យ ត្រូវទទួលពិន័យអន្តរការណ៍ពី គ.ម.ក. ជាសាច់ប្រាក់ចំនួន ២០០.០០០ (ពីររយពាន់) រៀល ក្នុងមួយថ្ងៃ ចំពោះការដាក់ពាក្យស្នើសុំយឺតយ៉ាវនេះ។

ជំពូកទី ៨
អវសានប្បញ្ញត្តិ

ប្រការ ២៥. - ការចេញគោលការណ៍ណែនាំ

គ.ម.ក. អាចចេញគោលការណ៍ណែនាំ ស្របតាមច្បាប់ អនុក្រឹត្យ និងប្រកាសនេះ ដើម្បីសម្រួលការយល់ដឹង និងការអនុវត្តតាមលក្ខខណ្ឌនៃប្រកាសនេះ ដល់ក្រុមហ៊ុនគណនេយ្យជិនាញ សវនករឯករាជ្យ ភាគី ឬបុគ្គលពាក់ព័ន្ធ អ្នកចូលរួមក្នុងទីផ្សារមូលបត្រ និងសាធារណជន។



ប្រការ ២៦. - បដិវាទកម្ម

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ២៧. - ការអនុវត្ត

អគ្គនាយក អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា នាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ នាយកដ្ឋាន អង្គភាពដទៃទៀតចំណុះឱ្យគណៈកម្មការមូលបត្រកម្ពុជា និងបុគ្គលពាក់ព័ន្ធ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១០



គាត ឈន់

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- ធនាគារជាតិនៃកម្ពុជា
- គណៈកម្មការមូលបត្រកម្ពុជា
- ក្រុមប្រឹក្សាជាតិគណនេយ្យ
- វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា
- គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ
“ដើម្បីជូនជ្រាប”
- ដូចប្រការ ២៧
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ